



ទាមទារយក

“ជំរុញ ការសន្សំ” របស់អ្នក។

លុយ

ទទួលបានរហូតដល់ \$8,046
ត្រឡប់មកវិញ ជាមួយឥណទានពន្ធ
លើប្រាក់ចំណូលដែលរកបាន (EITC)
របស់សហព័ន្ធ។

អ្នកអាចទទួលបាន EITC ដោយផ្អែកលើ៖

ស្ថានភាពនៃការដាក់ពាក្យសុំ	កម្រិតប្រាក់ចំណូល
អ្នកមានលេខសន្តិសុខសង្គមដែលមានសុពលភាព។	អ្នកទទួលបានតិចជាង \$61,555 ពីការងារមួយនៅក្នុងឆ្នាំ 2025 ប្រសិនបើអ្នកនៅលីវ ឬចំនួន \$68,675 ប្រសិនបើអ្នករៀបការដាក់ពាក្យសុំរួមគ្នា។
សិទ្ធិអាចទទួលបាន	

អ្នកត្រូវតែមានអាយុយ៉ាងតិច 25 ឆ្នាំ ប៉ុន្តែក្រោមអាយុ 65 ឆ្នាំ ប្រសិនបើអ្នកគ្មានមនុស្សនៅក្នុងបន្ទប់។ ប្រសិនបើអ្នកក្មេង ឬចាស់ជាងនេះ អ្នកអាចមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ ប្រសិនបើអ្នកអះអាងថាជាមនុស្សនៅក្នុងបន្ទប់។

ដាក់ពាក្យសុំដោយឥតគិតថ្លៃ!

មិនតម្រូវឱ្យបង់ប្រាក់ដើម្បីទាមទារប្រាក់បង្វិលសងរបស់អ្នក។ Philly មានដៃគូទុកចិត្ត ដែលអាចជួយអ្នកទាមទារប្រាក់បង្វិលសង EITC និងប្រាក់បង្វិលសងផ្សេងទៀតដោយមិនមានការបង់ថ្លៃអ្វីឡើយ។ ចូលទៅ

ClaimYourMoneyPHL.com

ដើម្បីទាក់ទង Campaign for Working Families ឬ Ceiba ។



នេះគឺជាប្រាក់បង្វិលសងសហព័ន្ធសម្រាប់អ្នកធ្វើការ និងក្រុមគ្រួសារដែលបំពេញតាមលក្ខខណ្ឌតម្រូវនៃប្រាក់ចំណូលជាក់លាក់មួយចំនួន។ មិនមានបញ្ហាលាក់បាំងនោះទេ។ គ្មានលក្ខខណ្ឌពិសេសនោះទេ។ វាគឺជាប្រាក់របស់អ្នកដែលអ្នកអាចប្រើប្រាស់តាមការចង់បាន ហើយអ្នកអាចទាមទារយកដោយឥតគិតថ្លៃ។

ប្រជាជនរដ្ឋ Philadelphia ជាង 40,000 នាក់ខកខានក្នុងការទាមទារប្រាក់បង្វិលសងរបស់ពួកគេជារៀងរាល់ឆ្នាំ។ ទឹកប្រាក់បង្វិលសងជាមធ្យមមានចំនួន \$2,743។ មិនមានហេតុផលណាដែលឱ្យទុកប្រាក់នោះនៅក្នុងហោប៉ៅរបស់រដ្ឋាភិបាលទេ នៅពេលដែលវាអាច—និងគួរតែ—នៅក្នុងហោប៉ៅរបស់អ្នក! ប្រសិនបើអ្នកមានកូនអ្នកក៏ប្រហែលជាអាចមានសិទ្ធិទទួលបានឥណទានពន្ធរបស់កុមារផងដែរ។

ថ្មីសម្រាប់រដ្ឋរបង់ពន្ធនេះ៖

អាចប្រហែលជាមានសិទ្ធិទទួលបានរហូតដល់ \$805 តាមរយៈឥណទានពន្ធរដ្ឋថ្មីដែលហៅថា Working Pennsylvanians Tax Credit (WPTC)។ ប្រសិនបើអ្នកមានសិទ្ធិសម្រាប់ EITC សហព័ន្ធ អ្នកនឹងមានសិទ្ធិដោយស្វ័យប្រវត្តិសម្រាប់ឥណទានពន្ធរដ្ឋដែលស្មើនឹង 10% នៃ EITC សហព័ន្ធ។

**រដ្ឋកាលពន្ធគឺចាប់ផ្តើម
បើកហើយ!**

**កាលបរិច្ឆេទផុតកំណត់ដើម្បី
ដាក់ពាក្យគឺនៅថ្ងៃទី 15 ខែមេសា។**



ស្តេនទីនេះ ឬចូលមើល**ClaimYourMoneyPHL.com** សម្រាប់ឯកសារនានាជាភាសាផ្សេងទៀត។



ទាមទារយក

“ស្តុកទុំទឹកកក” របស់អ្នក។

លុយ

ទទួលបានរហូតដល់ \$2,200 ត្រឡប់មកវិញ សម្រាប់កូនម្នាក់ជាមួយឥណទានពន្ធកុមារ (Child Tax Credit, CTC) របស់សហព័ន្ធ។

អ្វីដែលអ្នកគួរដឹងអំពី CTC ៖

- ឪពុកម្តាយ ឬអាណាព្យាបាលជាច្រើនមានសិទ្ធិទទួលបាន។ ប្រសិនបើកូនរបស់អ្នកមានលេខសន្តិសុខសង្គម និងមានអាយុក្រោម 17 ឆ្នាំ គិតត្រឹមឆ្នាំ 2025 អ្នកអាចនឹងមានលក្ខណសម្បត្តិគ្រប់គ្រាន់។ ជំនួយដ៏តា ឪពុកម្តាយធម៌ ឬឪពុកម្តាយចិញ្ចឹម និងអ្នកផ្សេងទៀតអាចនឹងមានសិទ្ធិទទួលបាន ប្រសិនបើពួកគេអាចអះអាងបានថាកូនទាំងនោះគឺជាអ្នករស់នៅក្នុងបន្ទុក។
- មិនចោទជាបញ្ហាអ្វីឡើយ ប្រសិនបើអ្នករកប្រាក់មិនបានច្រើន។ ទោះបីជាអ្នកមិនទទួលបានប្រាក់ចំណូលគ្រប់គ្រាន់ក្នុងការបង់ពន្ធក៏ដោយ ក៏អ្នកអាចមានសិទ្ធិទទួលបានចំណែកខ្លះនៃប្រាក់បង្វិលសង CTC ដែរ។ យើងអាចជួយកំណត់បានថា តើអ្នកមានសិទ្ធិដែរឬទេ។
- វាមិនប៉ះពាល់អត្ថប្រយោជន៍របស់អ្នកនោះទេ។ ប្រាក់បង្វិលសង CTC មិនរាប់បញ្ចូលជាប្រាក់ចំណូលនោះទេ ហើយក៏នឹងមិនប៉ះពាល់ដល់សិទ្ធិទទួលបាន SNAP, Medicaid, ឬអត្ថប្រយោជន៍ផ្សេងទៀតរបស់អ្នកដែរ។
- អ្នកមិនចាំបាច់បង់ប្រាក់មកវិញនោះទេ។ វាជាប្រាក់របស់អ្នក ប្រើប្រាស់ដោយសេរី និងសម្រាប់បំពេញតម្រូវការទាំងឡាយរបស់គ្រួសារអ្នក។
- បានខកខានការទទួលបាន CTC កាលពីឆ្នាំមុនមែនទេ? ប្រសិនបើអ្នកមិនបានបង់ពន្ធសម្រាប់ឆ្នាំ 2022, 2023, ឬ 2024 ទេ នោះអ្នកប្រហែលជាបានខកខានការទទួលបានប្រាក់រាប់ពាន់ដុល្លារ។ ឪពុកម្តាយមួយចំនួនដែលរកបានតិចតួចរហូតដល់ \$0 មានសិទ្ធិទទួលបាន។ សូមទាក់ទងយើងដើម្បីដាក់ពាក្យសុំមុនប្រកាសពន្ធប្រចាំឆ្នាំ និងទាមទារឥណទានដែលអ្នកបានខកខាន។

ដាក់ពាក្យសុំដោយឥតគិតថ្លៃ!

មិនតម្រូវឱ្យបង់ប្រាក់ដើម្បីទាមទារប្រាក់បង្វិលសងរបស់អ្នក. Philly មានដៃគូទុកចិត្ត ដែលអាចជួយអ្នកទាមទារប្រាក់បង្វិលសង EITC និងប្រាក់បង្វិលសងផ្សេងទៀតដោយមិនមានការបង់ថ្លៃអ្វីឡើយ។ ចូលទៅ

ClaimYourMoneyPHL.com

ដើម្បីទាក់ទង Campaign for Working Families ឬ Ceiba ។



Office of
Community Empowerment and Opportunity
CITY OF PHILADELPHIA

ឪពុកម្តាយ ឬអាណាព្យាបាលរបស់កុមារអាចទទួលបានប្រាក់បង្វិលសងនៃពន្ធកានតែច្រើនដោយទាមទារ CTC ។ លក្ខណៈវិនិច្ឆ័យនៃសិទ្ធិទទួលបាន និងចំនួនទឹកប្រាក់បង្វិលសងទើបតែបានផ្លាស់ប្តូរនាពេលថ្មីៗនេះ ដូច្នេះសូមទាក់ទងមកយើងនៅថ្ងៃនេះដើម្បីដឹងថាអ្នកមានសិទ្ធិទទួលបានឬអត់។ អ្នកនៅតែអាចទាមទារប្រាក់របស់អ្នកដោយឥតគិតថ្លៃ។

ថ្មីសម្រាប់រដូវបង់ពន្ធនេះ៖

អាចប្រហែលជាមានសិទ្ធិទទួលបានរហូតដល់ \$805 តាមរយៈឥណទានពន្ធដ្ឋថ្មី ដែលហៅវា Working Pennsylvanians Tax Credit (WPTC)។ ប្រសិនបើអ្នកមានសិទ្ធិសម្រាប់ EITC សហព័ន្ធ អ្នកនឹងមានសិទ្ធិដោយស្វ័យប្រវត្តិសម្រាប់ឥណទានពន្ធដ្ឋ ដែលស្មើនឹង 10% នៃ EITC សហព័ន្ធ។

រដូវកាលពន្ធចាប់ផ្តើម បើកហើយ!

កាលបរិច្ឆេទផុតកំណត់ ដើម្បីដាក់ពាក្យគឺនៅថ្ងៃទី 15 ខែមេសា។

ស្ថិតក្នុងភាពជាដៃគូជាមួយ



CWFphilly.org

CeibaPhiladelphia.org



ស្តេនទីនេះ ឬចូលមើល **ClaimYourMoneyPHL.com**
សម្រាប់ឯកសារនានាជាភាសាផ្សេងទៀត។